

I. អំពីផលិតផល
UNDERSTAND PRODUCT

- 1. តើ អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង) គឺជាអ្វី?
What is Waiver of Premium Benefit on Major-Stage Critical Illness (Policyowner)?

អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង) គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែម ដែលផ្តល់ការការពារពីការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង ដោយសារម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដែលត្រូវបានធានា ខណៈពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ដោយបុព្វលាភធានារ៉ាប់រងទាំងអស់ដែលមាននាពេលអនាគតនឹងត្រូវបានលើកលែង ហើយបណ្ណសន្យារ៉ាប់រងនឹងបន្តមានសុពលភាព រហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

The Waiver of Premium Benefit on Major-Stage Critical Illness (Policyowner) is a Rider that provides coverage against default in premium payment upon the diagnosis of any covered major-stage critical illness condition of the Policyowner while the Policy is in force. This means that in case of such a diagnosis, all the future premiums of the Policy shall be waived, and the Policy shall remain in force until the Policy Expiry Date.

- 2. តើហេតុអ្វីខ្ញុំគួរទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ?
Why should I buy this rider?

ការទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ លោកអ្នកនឹងទទួលបានការការពារពីការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងដោយសារជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ដែលមិនបានគ្រោងទុក ជាមួយនឹងតម្លៃសមរម្យ ហើយបណ្ណសន្យារ៉ាប់រងរបស់មនុស្សជាទីស្រឡាញ់លោកអ្នកនឹងបន្តទទួលបានការការពារ និងមានសុពលភាព រហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

When you purchase this Rider, you will not have to pay any future premiums in the event of any unforeseen major critical illness. Moreover, the policy of your loved one will continue to receive protection and remain in force until the policy expiry date.

សូមទាក់ទងមកកាន់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់មេនុច្បាយហ្វី ដើម្បីស្វែងយល់បន្ថែមពីផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ។

Please reach out to our Insurance Specialist/Agent to know more about this Rider.

- 3. តើខ្ញុំអាចទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះបាននៅពេលណា? ហើយផ្តល់ការការពាររយៈពេលប៉ុន្មានឆ្នាំ?
When can I buy this Rider? How long is the coverage term?

លោកអ្នកអាចជ្រើសរើសទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋាន “Manulife Premier”។ ហើយលោកអ្នកក៏អាចទិញបន្ថែមទៅលើគម្រោងធានារ៉ាប់រងមូលដ្ឋាន “Manulife Premier” ដែលមានស្រាប់ ប៉ុន្តែការទិញនេះ ត្រូវតែធ្វើឡើងមុនពេលការទូទាត់អត្ថប្រយោជន៍លើការសន្សំនៃគម្រោងធានារ៉ាប់រងមូលដ្ឋានចាប់ផ្តើមទូទាត់។ ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ នឹងមានរយៈពេលនៃការធានារ៉ាប់រងចាប់ពី 5 ដល់ 15 ឆ្នាំ។ រយៈពេលនៃការធានារ៉ាប់រងអតិបរមារបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ត្រូវអនុលោមតាម រយៈពេលនៃការធានារ៉ាប់រងនៃគម្រោងធានារ៉ាប់រងមូលដ្ឋាន។

រាល់អត្ថប្រយោជន៍ទាំងអស់ ត្រូវអនុលោមតាម និយមន័យ ករណីមិនធានា និងខ និងលក្ខខណ្ឌ ដូចមានបញ្ជាក់លម្អិតក្នុងបណ្ណសន្យារ៉ាប់រង។
All Benefits are subject to the definitions, exclusions, and terms and conditions in the Insurance Policy.

You can add this Rider when you buy Manulife Premier. If you already have a Manulife Premier, you can add this any time before the Saving Benefit payout start date.

The coverage term of this Rider is from 5 years to 15 years. The maximum coverage term is subject to the Base Plan's Policy Term.

4. តើខ្ញុំត្រូវបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ រយៈពេលប៉ុន្មានឆ្នាំ?
How long do I have to pay the premium?

ការបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ គឺមានរយៈពេលដូចជាមួយនឹងរយៈពេលនៃការធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ។

បុព្វលាភធានារ៉ាប់រងសម្រាប់ការបន្តសុពលភាពផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ គឺមិនត្រូវបានធានានោះទេ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ និងកែសម្រួលចំនួនបុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះនាពេលអនាគត តាមរយៈបទពិសោធន៍នៃការទាមទារសំណង។ ក្រុមហ៊ុន នឹងធ្វើការជូនដំណឹងម្ចាស់បណ្ណសន្យារ៉ាប់រង រយៈពេលម្ភៃមួយ (21) ថ្ងៃ មុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង។ ក្នុងករណី ម្ចាស់បណ្ណសន្យារ៉ាប់រងពុំផ្តល់ការយល់ព្រមលើបុព្វលាភធានារ៉ាប់រងថ្មី នៅពេលដែលដល់កំណត់បង់បុព្វលាភធានារ៉ាប់រងនោះ ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះនឹងត្រូវបញ្ចប់សុពលភាព។

The premium payment term of this Rider is the same as the coverage term of this Rider.

The Rider's renewal premium is not guaranteed, and the Company reserves the right to review and adjust the Rider's premium in the future based on the claim experiences. The Company shall notify the Policyowner about the premium change twenty-one (21) days before the Rider Premium Due Date. If the Life Insured does not provide consent to renew the new premium when due, this Rider shall terminate.

5. តើ បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ត្រូវបានគណនា និងប្រែប្រួលដោយកត្តាអ្វីខ្លះ?
How this Rider premium calculated?

បុព្វលាភធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ នឹងមានការប្រែប្រួលទៅតាម ទំហំទឹកប្រាក់ធានារ៉ាប់រង រយៈពេលនៃការធានារ៉ាប់រង ភេទ និងអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង។

Premium for this Rider is vary based on your choice of Rider face amount, coverage term as well as Life Insured gender and age.

សូមទាក់ទងមកកាន់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់មេនូឡាយហ្វ ដើម្បីចេញសំណើសុំធានារ៉ាប់រង។

Please reach out to our Insurance Specialist/Agent to issue a Proposal.

6. តើរបៀបបង់បុព្វលាភធានារ៉ាប់រង សម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ មានអ្វីខ្លះ?
What is the premium mode of this Rider?

រាល់អត្ថប្រយោជន៍ទាំងអស់ ត្រូវអនុលោមតាម និយមន័យ ករណីមិនធានា និងខ និងលក្ខខណ្ឌ ដូចមានបញ្ជាក់លម្អិតក្នុងបណ្ណសន្យារ៉ាប់រង។
All Benefits are subject to the definitions, exclusions, and terms and conditions in the Insurance Policy.

របៀបបង់បុព្វលាភធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ គឺអាចជាប្រចាំឆ្នាំ ឬប្រចាំឆមាស ។ ហើយរបៀបបង់នេះ ត្រូវអនុលោមតាមគម្រោងធានារ៉ាប់រងមូលដ្ឋានដែលភ្ជាប់មកជាមួយ។

The premiums of this Rider can be paid either semi-annually or annually. It shall follow the chosen premium mode of the Base Plan to which this Rider is attached to.

7. តើអត្ថប្រយោជន៍ដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ មានអ្វីខ្លះ?
What are the benefits of this Rider?

អត្ថប្រយោជន៍ដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ គឺជាការលើកលែងរាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមាននាពេលអនាគត នឹងត្រូវបានលើកលែង ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដែលត្រូវបានធានា ក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។

The benefit cover under this Rider is to waive all future premiums upon the diagnosis of any covered major-stage critical illness condition while the Policy is in force.

សូមទាក់ទងមកកាន់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់មេនូឡាយហ្វី ដើម្បីស្វែងយល់បន្ថែមពីផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ។

Please reach out to our Insurance Specialist/Agent to know more about this Rider.

8. តើអ្វីខ្លះជា ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ?
What are the Critical Illness Conditions under this Rider?

ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលត្រូវបានធានា ក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ៖

| ប្រភេទ | ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ |
|----------|--|
| មហារីក | 1. ជំងឺមហារីកកម្រិតធ្ងន់ (Major Cancer) |
| បេះដូង | 2. ជំងឺតាំងបេះដូង (Heart Attack) 3. ការវះកាត់សរសៃឈាមអាកទែរចិញ្ចឹមបេះដូង (Coronary Artery By-Pass Surgery) 4. ការវះកាត់បើកសរសៃឈាមអាក (Open Surgery to Aorta) 5. ការវះកាត់ប្រើសបេះដូង ដើម្បីជួសជុល ឬជំនួស (Heart Valve Surgery (replacement or repair)) 6. ការវះកាត់ផ្លាស់ប្តូរសរសៃបេះដូង (Heart Transplant) 7. ជំងឺលើសសម្ពាធឈាមនៃសរសៃឈាមអាកទែរស្មុតដែលកើតឡើងដោយមិនមានមូលហេតុច្បាស់លាស់ (Idiopathic Pulmonary Hypertension) |
| ខួរក្បាល | 8. ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ (Major Stroke) 9. ជំងឺអាល់ហ្សែមីរ ឬការចុះខ្សោយសតិបញ្ញា (Alzheimer's Disease/Dementia) 10. ជំងឺប៉ាកីនសុនដែលកើតឡើងដោយមិនមានមូលហេតុច្បាស់លាស់ (Idiopathic Parkinson's Disease) 11. ការវះកាត់ខួរក្បាល (Brain Surgery) 12. ជំងឺខូចកោសិកាប្រសាទក្នុងខួរក្បាល និងខួរឆ្អឹងខ្នង (ជំងឺអ៊ីមអេស) (Multiple Sclerosis (MS)) 13. ជំងឺក្រីតហ្វេលតាកូប (Creutzfeldt-Jacob Disease (CJD)) |

រាល់អត្ថប្រយោជន៍ទាំងអស់ ត្រូវអនុលោមតាម និយមន័យ ករណីមិនធានា និងខ និងលក្ខខណ្ឌ ដូចមានបញ្ជាក់លម្អិតក្នុងបណ្ណសន្យារ៉ាប់រង។
All Benefits are subject to the definitions, exclusions, and terms and conditions in the Insurance Policy.

| | |
|-------------------------------|---|
| | 14. ការសន្លប់បាត់ស្មារតីដែលបន្ត រហូតយ៉ាងតិច 96 ម៉ោង (Coma (at least 96 hours)) 15. ជំងឺរលាកខួរក្បាល (Encephalitis) 16. ជំងឺរលាកស្រោមខួរដោយសារបាក់តេរី (Bacterial Meningitis) |
| ថ្លើម | 17. ជំងឺខ្សោយថ្លើមដំណាក់កាលចុងក្រោយ (End-Stage Liver Failure) 18. ការវះកាត់ផ្លាស់ប្តូរសរីរាង្គថ្លើម (Surgical Liver transplant) |
| តម្រងនោម | 19. ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ (Kidney Failure) 20. ការវះកាត់ផ្លាស់ប្តូរតម្រងនោម (Surgical Kidney Transplant) |
| សួត | 21. ជំងឺសួតដំណាក់កាលចុងក្រោយ (End-Stage Lung Disease) 22. ការវះកាត់ផ្លាស់ប្តូរសរីរាង្គសួត (Surgical Lung Transplant) |
| ការវះកាត់ផ្លាស់ប្តូរសិរីរាង្គ | 23. ការវះកាត់ផ្លាស់ប្តូរសរីរាង្គលំពែង (Surgical Pancreas Transplant) 24. ការវះកាត់ផ្លាស់ប្តូរខួរឆ្អឹង (Bone Marrow Transplant) |
| ការពិការអវយវៈ | 25. ការបាត់បង់ភ្នែកទាំងស្រុង (Blindness (Loss of Sight)) |
| ផ្សេងៗ | 26. ជំងឺរលាកសន្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរ (Severe Rheumatoid Arthritis) 27. ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក្រូន (Crohn's Disease) 28. ជំងឺលូពីសធ្ងន់ធ្ងរ (Systemic Lupus Erythematosus (SLE)) 29. ការរលាកកម្រិតធ្ងន់ (Severe Burn (Major Burn)) 30. ការចុះខ្សោយនៃក្រពេញលើតម្រងនោមរ៉ាំរ៉ៃ (Primary Chronic Adrenal insufficiency) 31. ការឆ្លងមេរោគហ៊ីវ ដោយសារការបញ្ចូលឈាម (HIV (due to Blood Transfusion)) 32. ការឆ្លងមេរោគហ៊ីវ ដោយសារការងារ (Occupationally Acquired Human Immunodeficiency Virus (HIV) Infection) |

II. លក្ខខណ្ឌចូលរួម Eligibility

- តើអតិថិជនណាអាចទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះបាន?
Who can purchase this Rider?

ម្ចាស់បណ្ណសន្យារ៉ាប់រង៖ អាយុ 18 ឆ្នាំដល់ 60 ឆ្នាំ
Policyowner: 18 – 60 years old

- តើផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ អាចភ្ជាប់ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋានណាខ្លះ?
What is the Base Plan that this Rider can attach to?

លោកអ្នកអាចទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ភ្ជាប់ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋាន “Manulife Premier”។
You can attach this Rider to Manulife Premier.

- តើក្រុមហ៊ុនតម្រូវឱ្យធ្វើការពិនិត្យសុខភាពដែរ ឬទេ?
Do I need to do medical check up to get this Rider?

ក្រុមការងារផ្នែកវាយតម្លៃហានិភ័យ អាចនឹងតម្រូវឱ្យលោកអ្នកធ្វើការពិនិត្យសុខភាព ដោយអនុលោមតាមទំហំទឹកប្រាក់ធានារ៉ាប់រង និងការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន។ សូមទាក់ទងមកកាន់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់មេនុឡាយហ្វី សម្រាប់ព័ត៌មានបន្ថែម។

រាល់អត្ថប្រយោជន៍ទាំងអស់ ត្រូវអនុលោមតាម និយមន័យ ករណីមិនធានា និងខ និងលក្ខខណ្ឌ ដូចមានបញ្ជាក់លម្អិតក្នុងបណ្ណសន្យារ៉ាប់រង។
All Benefits are subject to the definitions, exclusions, and terms and conditions in the Insurance Policy.

Our underwriting team may request a medical check-up based on your coverage amount and underwriting evaluation. Please speak to your Insurance Specialist or Insurance Agent for additional information.

III. ការទាមទារសំណង Claims

- 1. តើខ្ញុំអាចទាមទារសំណងលើអត្ថប្រយោជន៍របស់ខ្ញុំយ៉ាងដូចម្តេច?
How do I claim my benefits?

ប្រសិនបើលោកអ្នកត្រូវការទាមទារសំណង សូមលោកអ្នកអាចជូនដំណឹងមកកាន់ក្រុមហ៊ុនឱ្យបានឆាប់បំផុត តាមរយៈការជូនដំណឹងដោយផ្ទាល់ ទូរសព្ទ ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិច លិខិតជាជាលាយលក្ខណ៍អក្សរ ឬគេហទំព័ររបស់ក្រុមហ៊ុន។ បន្ថែមពីនេះ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនសម្រាប់ព័ត៌មានបន្ថែម។

If you need to make a claim, you can notify the Company directly or through phone call or electronic message or in written letter or Manulife Cambodia official website. Additionally, you may visit our official website for more information.

- 2. បន្ទាប់ពីទិញផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ តើខ្ញុំអាចទាមទារសំណងបាននៅពេលណា?
After I buy this Rider, When can I submit a claim?

លោកអ្នកអាចទាមទារសំណងបាន នៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ ហើយបន្ទាប់ពីរយៈពេលមិនធានាខាងក្រោមបានបញ្ចប់។

រយៈពេលមិនធានា គឺមានរយៈពេលកៅសិប (90) ថ្ងៃ ពីកាលបរិច្ឆេទផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមមានសុពលភាព ឬកាលបរិច្ឆេទផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែម ឬកាលបរិច្ឆេទផ្តល់សុពលភាពផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) សម្រាប់អត្ថប្រយោជន៍លើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់។

In case you are diagnosed with a critical illness that is covered under this Rider, you can submit a claim.
The waiting period is ninety (90) days from the Rider Effective Date, Rider Issue Date, or Rider Reinstatement Date (whichever is later).

- 3. តើដំណើរការទាមទារសំណង មានរយៈពេលប៉ុន្មានថ្ងៃ?
How long is the claim process?

បន្ទាប់ពីទទួលសំណើសុំទាមទារសំណង ក្រុមហ៊ុននឹងឆ្លើយតបទៅអ្នកទាមទារសំណងធានារ៉ាប់រងអំពីសេចក្តីសម្រេចលើការផ្តល់សំណងធានារ៉ាប់រងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលដប់ប្រាំ (15) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនបានទទួលសំណើសុំទាមទារសំណង និងឯកសារតម្រូវគ្រប់គ្រាន់ ឬតាមការកំណត់ដោយច្បាប់ជាធរមាន។

Upon receiving a claim, the Company will provide a written response to the claimant(s) within fifteen (15) working days. However, this is subject to the condition that the Company has received all the necessary document(s)/report(s) required by the law or regulations in force at the time of claim.

រាល់អត្ថប្រយោជន៍ទាំងអស់ ត្រូវអនុលោមតាម និយមន័យ ករណីមិនធានា និងខ និងលក្ខខណ្ឌ ដូចមានបញ្ជាក់លម្អិតក្នុងបញ្ជីសន្យារ៉ាប់រង។
All Benefits are subject to the definitions, exclusions, and terms and conditions in the Insurance Policy.